

មេរៀនទី ៦

យ៉ូហានជំពូកទី ១១

John 11

គម្រោង

- ក. លោកឡាសារទទួលមរណភាព The Death of Lazzarus
- ខ. ព្រះយេស៊ូជាអ្នកផ្តល់ជីវិតរស់ឡើងវិញ Jesus, the Resurrection and the Life
- គ. ការប្រយោជន៍ចាប់ព្រះយេស៊ូ The Plot Against Jesus

គោលដៅ

- ១. បង្ហាញពីមូលហេតុដែលព្រះយេស៊ូមិនឆ្លើយតបទៅបងស្រីរបស់លោកឡាសារភ្លាមៗ។
- ២. ពន្យល់ពីអត្ថន័យ ដែលថា ព្រះយេស៊ូជាអ្នកផ្តល់ជីវិតរស់ឡើងវិញ។
- ៣. ពិពណ៌នាពីការឆ្លើយតបរបស់មេដឹកនាំសាសនាទៅការរស់ឡើងវិញរបស់លោកឡាសារ។

ក. លោក ឡាសារទទួលមរណភាព The Death of Lazzarus

គោលដៅទី១. បង្ហាញពីមូលហេតុដែលព្រះយេស៊ូមិនឆ្លើយតបទៅបងស្រីរបស់លោកឡាសារឡាមៗ។

សូមអាន យ៉ូហាន ១១:១-៦។ យើងបានរៀនរួចមកហើយថា ព្រះយេស៊ូមានអំណាចលើជំងឺទាំងអស់។ ឥឡូវនេះ យើងក៏បានឃើញទៀតថាព្រះអង្គ មានអំណាចលើសេចក្តីស្លាប់ផងដែរ។ យើងបានដឹងថា គ្រូពេទ្យត្រូវបានបង្អាក់បង្រៀន ឱ្យព្យាបាលមនុស្សតាមរយៈការផ្តល់ថ្នាំព្យាបាលឱ្យពួកគេ ប៉ុន្តែគ្មាននរណាម្នាក់ធ្លាប់បានរៀនក្នុងការនាំមនុស្សពីស្លាប់ឱ្យ មានជីវិតរស់ឡើងវិញនោះឡើយ។ ព្រះយេស៊ូមានអំណាចនេះ ដោយសារតែទ្រង់ជាព្រះជាម្ចាស់ ជាអ្នកដែលផ្តល់ជីវិត។

នាង ម៉ារី និងនាង ម៉ាថា និងលោក ឡាសារបានរស់នៅភូមិ បេតថានីប្រហែលបីគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ នៅពេលដែលលោក ឡាសារធ្លាក់ខ្លួនឈឺ បងស្រីរបស់គាត់បានជូនដំណឹងទៅកាន់ព្រះយេស៊ូ។ ព្រះយេស៊ូមិនបាន ប្រញាប់យាងមកនៅពេលដែលព្រះអង្គបានទទួលដំណឹងនេះឡើយ។ នេះមិនមែនមកពីទ្រង់មិនស្រឡាញ់លោក ឡាសារ ទេ ប៉ុន្តែ ទ្រង់នឹងប្រោសលោក ឡាសារឱ្យមានជីវិតរស់ឡើងវិញ។ ការអស្ចារ្យដ៏ធំមួយនេះបានបញ្ចុះបញ្ចូលដល់មនុស្សអំពី ភាពជាព្រះរបស់ព្រះយេស៊ូ។

នៅពេលដែលព្រះយេស៊ូមានព្រះបន្ទូលថា ព្រះអង្គនឹងយាងទៅភូមិបេតថានី សារីករបស់ព្រះអង្គបានព្យាយាម បញ្ឈប់ព្រះអង្គ។ ព្រោះព្រះជន្មរបស់ព្រះយេស៊ូកំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់គ្រប់ពេលវេលានៅក្នុងទីក្រុង យេរូសាឡឹម ដូច្នេះបានជាពួកសារីក មានការភ័យខ្លាចជំនួសគ្រូរបស់ពួកគេ។

ព្រះយេស៊ូមានព្រះបន្ទូលសារជាថ្មីអំពីអង្គទ្រង់ផ្ទាល់ថាជា “ពន្លឺរបស់ពិភពលោក” ហើយមានព្រះបន្ទូលថាអស់អ្នក ដែល ដើរតាមព្រះអង្គនឹងមិនជាប់នៅក្នុងសេចក្តីងងឹតនោះឡើយ។

លំហាត់អនុវត្តន៍

១ នៅពេលដែលបងស្រីរបស់ឡាសារជូនដំណឹងទៅកាន់ព្រះយេស៊ូហេតុអ្វីបានជាទ្រង់មិនយាងមកព្យាបាលមិត្តភក្តិរបស់ ព្រះអង្គភ្លាមៗ?

- ក) ព្រះយេស៊ូរស់ខ្លាំងចំពោះបុរសម្នាក់ដែលកំពុងឈឺ
- ខ) ព្រះយេស៊ូភ័យមិនហ៊ានធ្វើដំណើរទៅក្រុងយេរូសាឡឹមដោយសារតែព្រះជន្មរបស់ព្រះអង្គកំពុងតែស្ថិតនៅក្នុង សភាពគ្រោះថ្នាក់
- គ) ព្រះយេស៊ូបានជ្រាបដឹងមុនថាឡាសារនឹងស្លាប់ ប៉ុន្តែនេះជាឱកាសដើម្បីបង្ហាញពីប្រទានភាពរបស់ព្រះអង្គ។

២ តើអ្នកដែលធ្លាប់ឮលំអៀងថា ហេតុអ្វីបានជាការអធិស្ឋានរបស់អ្នកមិនបានទទួលបានចម្លើយ?

ខ. ព្រះយេស៊ូជាអ្នកផ្តល់ជីវិតរស់ឡើងវិញ Jesus, the Resurrection and the Life

គោលដៅទី២. ពន្យល់ពីអត្ថន័យ ដែលថា ព្រះយេស៊ូជាអ្នកផ្តល់ជីវិតរស់ឡើងវិញ។

សូមអាន យ៉ូហាន ១១:១៧-២៧។ នៅខណៈពេលដែលព្រះយេស៊ូយាងទៅភូមិបេតថានី លោក ឡាសារបាន ទទួលមរណភាព និងសពបានបញ្ចុះនៅក្នុងផ្នូរអស់រយៈពេលបួនថ្ងៃមកហើយ។ នាងម៉ាថា បានរត់ទៅជួបព្រះអម្ចាស់ ហើយទូលព្រះអង្គថា “លោកម្ចាស់ ប្រសិនបើលោកបាននៅទីនេះ ប្អូននាងខ្ញុំមិនស្លាប់ទេ” (ខ២១)។ នាងបាននិយាយ ដោយសារនាងដឹងច្បាស់ថាព្រះជាម្ចាស់នឹងប្រទានអ្វីៗគ្រប់យ៉ាងដែលព្រះយេស៊ូទូលសូម។

យើងឃើញពីរបៀបដែលព្រះយេស៊ូបាននាំឱ្យស្ត្រីម្នាក់នោះមានជំនឿយ៉ាងមាំមួនលើព្រះអង្គ។ មុនដំបូងព្រះអង្គបាន ប្រាប់នាងថាប្អូនប្រុសរបស់នាងនឹងបានរស់ឡើងវិញម្តងទៀត។ នាងម៉ាថាបានដឹងការនេះ ប៉ុន្តែនាងស្មានថាវាជាការរស់ ឡើងវិញនៃការស្លាប់នៅក្នុងថ្ងៃវិនិច្ឆ័យទោសចុងក្រោយ។

ព្រះយេស៊ូបានឆ្លើយតបវិញថា “ខ្ញុំហ្នឹងហើយ ដែលប្រោសមនុស្សឱ្យរស់ឡើងវិញ ខ្ញុំនឹងផ្តល់ឱ្យគេមានជីវិត ។ អ្នក ណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយ ក៏នឹងបានរស់ជាមិនខាន” (ខ២៥)។ អស់អ្នកដែលបានជឿលើព្រះយេស៊ូនឹង មិនស្លាប់ខាងឯព្រលឹងវិញណាឡើយ។ ហើយនៅពេលដែលរូបកាយរបស់ពួកគេបានស្លាប់ទៅ ពួកគេនឹងរស់ម្តងទៀតនៅ ពេលកំណត់មកដល់សម្រាប់ការរស់ឡើងវិញរបស់ពួកគេ។ ការស្លាប់ខាងឯព្រលឹងវិញណាមានន័យថា ជាការញែកដាច់ពី ព្រះជាម្ចាស់។ វាមិនមានន័យថាវិញ្ញាណរបស់មនុស្សត្រូវបញ្ចប់នោះទេ។

នាងម៉ាថាបាននិយាយថានាងបានជឿថាព្រះយេស៊ូពិតជាបុត្ររបស់ព្រះជាម្ចាស់។ បន្ទាប់មក ព្រះយេស៊ូបាន យាងទៅជាមួយនាង ម៉ាថា និងអ្នកផ្សេងទៀតទៅផ្ទះរបស់លោក ឡាសារ។ ប៉ុន្តែថ្ងៃនៃការស្លាប់គេបានយកសពទៅ បញ្ចុះដោយដាក់នៅក្នុងរូងភ្នំ ឬចន្លោះភ្នំ។ គេយកសពដាក់នៅខាងក្នុង ហើយដើម្បីបើកផ្ទះគឺគេត្រូវរមៀលផ្ទាំងថ្មមួយ ចេញ។

លំហាត់អនុវត្ត

៣ តើព្រះយេស៊ូមានព្រះបន្ទូលប្រាប់នាងម៉ាថាអំពីអ្វី?

- ក) ថាទ្រង់គឺជាអ្នកប្រទានជីវិតឱ្យរស់ឡើងវិញ
- ខ) ថាលោក ឡាសារនឹងរស់ឡើងវិញនៅថ្ងៃរស់ឡើងវិញចុងក្រោយ
- គ) ថា គ្មានអ្វីកើតឡើងទាំងអស់ សូម្បីតែការរស់ឡើងវិញ

៤ តើសពរបស់លោក ឡាសារបានបញ្ចុះអស់រយៈពេលប៉ុន្មានថ្ងៃ?

៥ ខគម្ពីរចងចាំ យ៉ូហាន ១១:២៥។

ព្រះយេស៊ូទ្រង់ព្រះកន្សែង Jesus Weeps

សូមអាន យ៉ូហាន ១១:២៨-៣៧។ ព្រះយេស៊ូគឺជាមិត្តភក្តិដ៏ពិតប្រាកដដែលតែងតែយក ព្រះហឫទ័យទុកដាក់នៅពេលដែលយើងមានបញ្ហា និងមានទុក្ខព្រួយ។ ព្រះអង្គទ្រង់ព្រះកន្សែងជាមួយនាង ម៉ារី និងនាង ម៉ាថា ហើយនិងមិត្តភក្តិដទៃរបស់ពួកគេ ប៉ុន្តែក្រោយមកទ្រង់ធ្វើឱ្យទុក្ខសោកប្រែទៅជាអំណរវិញ។ យើងអាចផ្ទេរទុក្ខសោករបស់យើងទៅកាន់ព្រះអង្គ ហើយស្វែងរកការសម្រាលទុក្ខពីព្រះអង្គ។

លំហាត់អនុវត្ត

៦ អធិស្ឋានសម្រាប់នរណាម្នាក់ដែលស្គាល់ហើយត្រូវការការសម្រាលទុក្ខពីព្រះយេស៊ូ។

ព្រះយេស៊ូប្រោសលោកឡាសារឱ្យឆ្លាស់ឡើងវិញ Lazarus Brought to Life

សូមអាន យ៉ូហាន ១១:៣៨-៤៤។ តើព្រះយេស៊ូនឹងធ្វើអ្វី? អស់អ្នកដែលឈរនៅក្បែរនោះមានការងឿឆ្ងល់ជាខ្លាំង។ មុនដំបូង ព្រះយេស៊ូបានអធិស្ឋានអរព្រះគុណព្រះជាម្ចាស់ដែលបានសណ្តាប់ពាក្យអធិស្ឋានរបស់ព្រះអង្គ បន្ទាប់មកព្រះអង្គមានព្រះបន្ទូលថា “ឡាសារអើយ! ចេញមក!” (ខ៤៣)។ លោកឡាសារបានឮព្រះសូរសៀងរបស់ព្រះយេស៊ូ ហើយលោកក៏ងើបចេញពីផ្លូវទាំងមានជីវិតរស់ឡើងវិញ។

ការរស់ឡើងវិញរបស់លោក ឡាសារគឺជាប្រថូលប្រាប់ពីការរស់ឡើងវិញនៃអ្នកជឿទាំងអស់របស់ព្រះយេស៊ូគ្រិស្តនៅក្នុងពេលកំណត់នៃការលើកឡើងរបស់ក្រុមជំនុំ។ ព្រះយេស៊ូនឹងយាងមកលើក្រុមជំនុំរបស់ព្រះអង្គ។ ការរស់ឡើងវិញគឺជាព្រឹត្តិការណ៍ទីពីរ។ អស់អ្នកដែលទទួលបានការសង្គ្រោះ នឹងបានរស់ឡើងវិញមុនគេ។ ហើយអស់អ្នកដែលមិនទាន់ទទួលបានការសង្គ្រោះនឹងមានជីវិតឡើងវិញ និងរង់ចាំការកាត់ទោសចំពោះអំពើបាបរបស់ពួកគេ។ យ៉ូហាន ៥:២៨-២៩ ជាកំណត់ត្រាពីការសន្យារបស់ព្រះយេស៊ូអំពីការរស់ឡើងវិញ។

កុំងឿងឆ្ងល់ឡើយ ដ្បិតដល់ពេលកំណត់ មនុស្សស្លាប់ទាំងប៉ុន្មាននឹងឮព្រះសូរសៀងរបស់ព្រះបុត្រាហើយចេញពីផ្លូវមក។ អ្នកដែលបានប្រព្រឹត្តអំពើល្អនឹងរស់ឡើងវិញ ដើម្បីទទួលជីវិត រីឯអ្នកដែលបានប្រព្រឹត្តអំពើអាក្រក់នឹងរស់ឡើងវិញ ដើម្បីទទួលទោស។

លោក ប៉ូលបានសរសេរនៅក្នុង ១កូរិនថូស ១៥:២២-២៣, “មនុស្សទាំងអស់បានស្លាប់រួមជាមួយលោកអដាំយ៉ាងណា គេក៏នឹងរស់ឡើងវិញរួមជាមួយព្រះគ្រីស្តយ៉ាងនោះដែរ។ ម្នាក់ៗតាមលំដាប់លំដោយ គឺព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ បន្ទាប់មក អស់អ្នកដែលជាសិស្សរបស់ព្រះគ្រីស្តនឹងរស់ឡើងវិញ នៅពេលព្រះអង្គយាងមកដល់។”

លំហាត់អនុវត្តន៍

៧ តើព្រះយេស៊ូបានធ្វើអ្វីខ្លះចំពោះលោកឡាសារ?

- ក) ទ្រង់ព្រះកន្សែងសម្រាប់ការស្លាប់របស់លោកឡាសារ ហើយនេះជាអ្វីដែលព្រះអង្គអាចធ្វើបាន។
- ខ) ទ្រង់មានព្រះបន្ទូលហៅលោកឡាសារឱ្យចេញពីផ្ទះ ហើយលោកឡាសារក៏មានជីវិតរស់ឡើងវិញ។
- គ) ទ្រង់បានសម្រាលទុក្ខនាងម៉ារី និងនាងម៉ាថា ដោយប្រាប់ពួកគេថាប្អូនប្រុសរបស់ពួកគេនឹងរស់ឡើងវិញនៅពេលចុងក្រោយនៃការរស់ឡើងវិញ។

៨ តើមនុស្សទាំងអស់ដែលបានស្លាប់នឹងរស់ឡើងវិញដែរឬទេ?

- ក) អត់ទេ មនុស្សទាំងអស់មិនរស់ឡើងវិញទាំងអស់ទេមានតែមនុស្សដែលធ្វើល្អប៉ុណ្ណោះ។
- ខ) អត់ទេ មនុស្សទាំងអស់មិនរស់ឡើងវិញទាំងអស់ទេ មានតែអ្នកមានបាបដែលនឹងទៅស្ថាននរកប៉ុណ្ណោះ។
- គ) ពិតមែន មនុស្សទាំងអស់នឹងរស់ពីស្លាប់ឡើងវិញ អ្នកដែលទទួលបានការសង្គ្រោះនឹងមានជីវិតរស់ឡើងវិញ ហើយអ្នកដែលមិនទទួលបានការសង្គ្រោះនឹងត្រូវកាត់ទោស។

ការឃុបឃិតចាប់ព្រះយេស៊ូ The Plot Against Jesus

គោលដៅទី៣. ពិពណ៌នាពីការឆ្លើយតបរបស់មេដឹកនាំសាសនាទៅការរស់ឡើងវិញរបស់លោកឡាសារ។

សូមអាន យ៉ូហាន ១១:៤៥-៥៧។ ការអស្ចារ្យពីការរស់ឡើងវិញរបស់លោកឡាសារត្រូវបានគេរាយការណ៍ប្រាប់ដល់មេដឹកនាំសាសនានឹងអស់អ្នកដែលមិនទាន់បានជឿលើព្រះយេស៊ូមួយចំនួនដែរ។ ពួកមេដឹកនាំសាសនាទាំងនោះមានការភ័យខ្លាចថាពួកគេនឹងមានបញ្ហាជាមួយនឹងចក្រភពរ៉ូម ដូច្នេះពួកគេសម្រេចចិត្តធ្វើគុកព្រះយេស៊ូ។ លោកមហាបូជាចារ្យកែបាននិយាយថា បើមនុស្សតែម្នាក់ស្លាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋនោះ ប្រសើរជាងទុកឱ្យជាតិទាំងមូលត្រូវវិនាស។

នៅពេលដែលយើងលើកពីការអស្ចារ្យនៃការរស់ឡើងវិញរបស់លោកឡាសារ វាក៏ជាការពិបាកក្នុងការស្រមៃពីភាពខ្វាក់ និងចិត្តវិងវូសរបស់ពួកមេដឹកនាំសាសនា។ ពួកគេបានជ្រើសរើសយកការការពារពីផលប៉ះពាល់ខាងផ្នែកនយោបាយ និងមិនទទួលយកការណែនាំផ្លូវប្រកបដោយប្រសិទ្ធភាពរបស់ព្រះជាម្ចាស់នៅក្នុងចំណោមពួកគេ។ ដោយយកសេចក្តីនេះទុកជាទស្សនៈ ហើយជាច្រើនទសវត្សមកហើយដែលទំនាយបានក្លាយជាការអស្ចារ្យដ៏ធំ។

៩ តើពួកមេដឹកនាំសាសនាយល់ឃើញយ៉ាងចំពោះការរស់ឡើងវិញរបស់លោកឡាសារ?

- ក) ពួកគេសរសើរតម្កើងព្រះជាម្ចាស់។
- ខ) ពួកគេសម្រេចចិត្តធ្វើគុត ព្រះយេស៊ូ។
- គ) ពួកគេមិនជឿថាលោក ឡាសារបានស្លាប់នោះឡើយ។

សូមផ្ទៀងផ្ទាត់មើលរបស់អ្នក

- ១ គ) ព្រះយេស៊ូបានជ្រាបដឹងមុនថាឡាសារនឹងស្លាប់ ប៉ុន្តែ នេះជាឱកាសដើម្បីបង្ហាញពីប្រទានភាពរបស់ព្រះអង្គ។
- ៧ ខ) ទ្រង់មានព្រះបន្ទូលហៅលោកឡាសារឱ្យចេញពីផ្ទះ ហើយលោក ឡាសារក៏មានជីវិតរស់ឡើងវិញ
- ៣ ក) ថាទ្រង់គឺជាអ្នកប្រទានជីវិតឱ្យរស់ឡើងវិញ
- ៨ គ) ពិតមែន មនុស្សទាំងអស់នឹងរស់ពីស្លាប់ឡើងវិញ អ្នកដែលទទួលបានការសង្គ្រោះនឹងមានជីវិតរស់ឡើងវិញ ហើយអ្នកដែលមិនទទួលបានការសង្គ្រោះនឹងត្រូវកាត់ទោស។
- ៤ ចំនួនបួនថ្ងៃ
- ៩ ខ) ពួកគេសម្រេចចិត្តធ្វើគុកព្រះយេស៊ូ